



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាយកដ្ឋានទូទៅស្រាវជ្រាវ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ៥៩៥ សហវ:.....

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០១

ប្រកាស

ស្តីពី

**ការចេញអាជ្ញាប័ណ្ណធានារ៉ាប់រងជូនភ្នាក់ងារធានារ៉ាប់រង
សេវាធានារ៉ាប់រង និងក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង**

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៦៩ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨
ស្តីពីការតែងតាំងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨
ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១
ណែនាំអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញការចាំបាច់នៃការងារគ្រប់គ្រង ។

ប្រការ ១ .-

សកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង គឺជាសកម្មភាពរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែល
ណែនាំសេវាធានារ៉ាប់រង ឱ្យក្រុមហ៊ុនធានារ៉ាប់រង និងទទួលកំរៃពីក្រុមហ៊ុនធានារ៉ាប់រងនោះ ។

សកម្មភាពរបស់ដើងសាធានារ៉ាប់រង គឺជាសកម្មភាពរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលចាត់
ចែងសំរួលរៀបចំការលក់សេវាធានារ៉ាប់រង ។

សកម្មភាពរបស់ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង គឺជាសកម្មភាពរបស់នីតិបុគ្គល
ឯករាជ្យពីក្រុមហ៊ុនធានារ៉ាប់រង មានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃការខូចខាតពេលមាន
ហានិភ័យធានារ៉ាប់រងកើតឡើង និង កំណត់ចេញនូវឯកសារសំរាប់ជាមូលដ្ឋានឱ្យក្រុមហ៊ុនធានា
រ៉ាប់រងដោះស្រាយទូទាត់សំណង ។ ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងធ្វើសកម្មភាពដោយ
ទទួលថ្លៃឈ្នួលត្រួតពិនិត្យ ពីក្រុមហ៊ុនធានារ៉ាប់រង ។

ប្រការ ២ .-

ក្រុមហ៊ុនទាំងឡាយដែលធ្វើប្រតិបត្តិការជាភ្នាក់ងារធានារ៉ាប់រង ឬ ជាក្រុមហ៊ុនត្រួតពិនិត្យ
ហានិភ័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា ត្រូវមានដើមទុនចុះបញ្ជីតិចបំផុត ចំនួន
២០ ០០០ ០០០ រៀល (ខ្មែរលានរៀល) ។

ក្រុមហ៊ុនទាំងឡាយដែលធ្វើប្រតិបត្តិការជាដើងសាធានារ៉ាប់រង នៅព្រះរាជាណាចក្រកម្ពុជា
ត្រូវមានដើមទុនចុះបញ្ជីតិចបំផុត ចំនួន ២០០ ០០០ ០០០រៀល (ពីររយលានរៀល)

ប្រការ ៣ .-

ការផ្តល់អាជ្ញាប័ណ្ណធានារ៉ាប់រង ជូនភ្នាក់ងារធានារ៉ាប់រង ដើងសាធានារ៉ាប់រង និង ក្រុមហ៊ុន
ត្រួតពិនិត្យហានិភ័យធានារ៉ាប់រង គឺត្រូវសំរេចដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ ៤ .-

ការរៀបចំសុំអាជ្ញាប័ណ្ណធានារ៉ាប់រង ឬ អាជ្ញាប័ណ្ណបន្តអាជីវកម្មត្រូវធ្វើឡើងដោយម្ចាស់ភាគ
ហ៊ុនភាគច្រើនជាងគេ ឬ នាយកក្រុមហ៊ុន ឬ អ្នកចាត់ចែងការរបស់ក្រុមហ៊ុន ។ ភ្នាក់ងារធានារ៉ាប់រង
ដើងសាធានារ៉ាប់រង ឬ ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង ត្រូវអនុវត្តតាមបែបបទដែល
បានកំណត់ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវ ។

ប្រការ ៥ .-

អាជ្ញាប័ណ្ណលើកដំបូង និង អាជ្ញាប័ណ្ណបន្តអាជីវកម្មរបស់ភ្នាក់ងារធានារ៉ាប់រង ដើងសាធានា
រ៉ាប់រង និង ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង មានសុពលភាពដូចខាងក្រោម ៖

- ចំពោះភ្នាក់ងារធានារ៉ាប់រង អាជ្ញាប័ណ្ណលើកដំបូង និងអាជ្ញាប័ណ្ណបន្តអាជីវកម្មមាន
សុពលភាពសំរាប់រយៈពេលបី (៣) ឆ្នាំ ។

- ចំពោះជើងសាធានារ៉ាប់រង អាជ្ញាប័ណ្ណលើកដំបូង និងអាជ្ញាប័ណ្ណបន្តអាជីវកម្មមាន
សុពលភាពសំរាប់រយៈពេលមួយ (១) ឆ្នាំ ។

- ចំពោះក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង អាជ្ញាប័ណ្ណលើកដំបូង និងអាជ្ញា
ប័ណ្ណបន្តអាជីវកម្មមានសុពលភាពសំរាប់រយៈពេលបី (៣) ឆ្នាំ ។

ប្រការ ៦ .-

មុនពេលផុតសុពលភាពនៃអាជ្ញាប័ណ្ណធានារ៉ាប់រង អាជីវករត្រូវដាក់ពាក្យស្នើសុំបន្តអាជីវ
កម្មឱ្យបាន ១ ខែយ៉ាងតិចមុនថ្ងៃផុតកំណត់ ។ ក្នុងរយៈពេលដែលបានដាក់ពាក្យសុំបន្តអាជ្ញាប័ណ្ណ
ធានារ៉ាប់រង អាជីវករមានសិទ្ធិធ្វើអាជីវកម្មរហូតដល់ថ្ងៃដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ
សំរេចលើលក្ខណសម្បត្តិ ក្នុងការផ្តល់អាជ្ញាប័ណ្ណបន្តអាជីវកម្ម ។

ប្រការ ៧ .-

ក្នុងករណីមានការក្លែងបន្លំ ឬផ្តល់ព័ត៌មានមិនពិតប្រាកដពាក់ព័ន្ធនឹងពាក្យស្នើសុំអាជ្ញាប័ណ្ណ
របស់ភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង ឬក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងណា
មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវរក្សាសិទ្ធិមិនចេញអាជ្ញាប័ណ្ណធានារ៉ាប់រងជូន ឬផ្អាកអាជីវកម្មរបស់
ភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង ឬក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងនោះ ។

ប្រការ ៨ .-

ការបង់ប្រាក់សំរាប់ការផ្តល់អាជ្ញាប័ណ្ណធានារ៉ាប់រង ជូនភ្នាក់ងារធានារ៉ាប់រង ជើងសាធានា
រ៉ាប់រង និងក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងមានដូចខាងក្រោម ÷

ក/ ការបង់ប្រាក់សំរាប់ការផ្តល់អាជ្ញាប័ណ្ណធានារ៉ាប់រងដំបូង :

- ចំពោះភ្នាក់ងារធានារ៉ាប់រងគឺ : ៣.០០០.០០០'០០
- ចំពោះជើងសាធានារ៉ាប់រងគឺ : ៤.០០០.០០០'០០
- ចំពោះក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងគឺ : ៣.០០០.០០០'០០

ខ/ ការបង់ប្រាក់សំរាប់ការផ្តល់អាជ្ញាប័ណ្ណបន្តអាជីវកម្មធានារ៉ាប់រង :

ចំពោះការបង់ប្រាក់សំរាប់ការផ្តល់អាជ្ញាប័ណ្ណបន្តអាជីវកម្មនឹងត្រូវកំណត់ដោយ
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្អែកលើគោលនយោបាយសេដ្ឋកិច្ចជាក់ស្តែងរបស់
ប្រទេសកម្ពុជា និង សភាពការណ៍ក្នុងតំបន់នាពេលនោះ ។

ប្រការ ៩ .-

អាជ្ញាប័ណ្ណធានារ៉ាប់រងត្រូវបានចេញឱ្យប្រើប្រាស់ ក្រោយពីអ្នកស្នើសុំបានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមការកំណត់រយៈពេលយ៉ាងយូរបំផុត ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃបានដាក់ពាក្យស្នើសុំ ។ ក្នុងករណីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបដិសេធមិនផ្តល់ ឬមិនបន្តអាជ្ញាប័ណ្ណធានារ៉ាប់រងទេ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបញ្ជាក់ហេតុផលជាលាយល័ក្ខណ៍អក្សរជូនដល់អ្នកស្នើសុំតាមពេលវេលាដូចបានកំណត់ខាងលើនេះដែរ ។

ប្រការ ១០ .-

ការធ្វើអាជីវកម្មជាភ្នាក់ងារធានារ៉ាប់រង រវាងសាធានារ៉ាប់រង ឬ ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងដោយគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតសុពលភាពប្រើប្រាស់ ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិជាធរមានទាំងឡាយរបស់រដ្ឋនឹងត្រូវទទួលការផាកពិន័យ ឬ ដកហូតអាជ្ញាប័ណ្ណមកវិញ អនុលោមទៅតាមទោសប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ស្តីពីការធានារ៉ាប់រង ។

ប្រការ ១១ .-

បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ១២ .-

ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាដូចតទៅ ។ *lm*

កន្លែងទទួល

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- ដើម្បីជូនជ្រាប
- ឯកសារ - កាលប្បវត្តិ

នាយកដ្ឋានឧស្សាហកម្មរ៉ែ និងថាមពល
ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២
[Signature]
គាត ឈន់